



ប្រព័ន្ធប្រព័ន្ធថប្បិនប្រជាពលរដ្ឋ (ប.ប.ប)



បន្ទប់បញ្ហាស្ថាកេវ ផែច លោក

កម្មសាធិធីនានការទប្តៃ៖ ត្រូវប៉ុណ្ណោះ ឯកសារ និង ប.ប.ប

ផែចនឹងកសិកម្មខេត្តសកែវដែល

ផែច នឹង 0៩ នៃ ក្នុង ឆ្នាំ ២០១០

ទូរសព្ទ 0128383 43 088 / 8383743 / Email temseng@yahoo.com

បច្ចេកទេសបញ្ជីរាជធានី នៃ ពេជ្យល់ ប.ន.ស

១. ភាពប្រើប្រាស់ក្នុងបញ្ហាប័ណ្ណ
២. ភាពនោបក្នុងប័ណ្ណ
៣. ភាពរឿងបំបើក្នុងសម្បូល
៤. ភាពប្រើប្រាស់នំដាក់
៥. ភាពល្អ


៦. ភាពក្នុងបំបើក្នុងសិប្បី
៧. ភាពក្នុងបំបើក្នុងវិក
៨. ភាពក្នុងបំបើក្នុងសាធារណៈក្រោម
៩. ភាពក្នុងបំបើក្នុងសាធារណៈក្រោម

១. រាជប្រឹតិប្រាស់ក្នាត់ពុខ



រាជប្រឹតិប្រាស់ពុខសុខ

(ប្រើពុជដែលសុខ ពុជនឹងប្រើប្រាស់ចំណាំ មានគុណភាពខ្ពស់)

ក. ការបណ្តុះសាក




ខ. ការធ្វើសសំរែងយកគ្រាប់ពេញទេសាប



៤. រាជនគម្រោចទូទៅ

(សាបប្រើប្រាលគោក ដីមានមមេក សំណាបថ្វោសល្អ)



- បំផុសដីខ្សែពាណិជ្ជកម្មដែល ព.១០ម៉ែ
- ប្រើដីធម្យជាកិ ២០០ គ.ក សំរាប់ប្រាល ៩០០ម^២
- ទទួលឯក ៩,២-៩.៥ម និងបណ្តាយភាគត្រូវយកលើស្ថានភាពដី
- ដងស្តីកែសាប គីប្រមាណ ០.៩ គ.ក (៩ ខំ) សំរាប់ប្រាល ទំហំ ១ម^២
- លើដី ៩ ហិកតាគ្វោរការប្រាលសំណាបទំហំពី ១៥០.២០០ ម^២ គ្រាប់ពួជពី ៩០.៩៥ គ.ក



៣. នគរបៀបចំណើនក្នុង

(ភ្នែរខ្មែរសីរី ដីផ្លូវកាបសិទ្ធិ រាជរដ្ឋបាលម៉ោង)

- ភ្នែរខ្មែរជំរាបី ១៥-២០ ស.ម ភ្នែរពិ ២-៣ ដង រាជរដ្ឋបាល ១ ដង
(គូរប្រើនៅសំឡេងកោដេ)
- ក្នុងផ្លូវកាបសិទ្ធិ កសិករគូរធ្វើចង្វួនសមាប័បង្គរទឹកចេញចូល



៤. រាយក្រឹត្យនៃសំណាត់

(ប្រើសំណាបខ្លួន ដកឱ្យចូលដោយ មិនធាក់របុស)

- ការស្ទើសំណាបចេះស មានសុខភាពល្អ និងមានលក្ខណៈជាថ្មីរ
- ដាក់សំណាបក្នុងចានដែក បុកឡើ លើ ដើម្បីធ្វើសវាងការដាច់បុសប្រើប្រាស់ និងធាក់ដើម
- ត្រូវស្ទើសំណាបមួយបន្ទាប់ពីដករួច
- គេអាចស្ទើសំណាបមានអាយុ ៨៩ ឆ្នាំ ឡើងទៅ



៥. រាយក្រឹត

(ស្តើសារកំបាប់ស្វើដី ជាជានរល្ខបន្ថី មានខ្លួនត្រឹមត្រង)

- ស្តើសារកំបាប់ស្វើដី ១.២ ស.ម (ស្តើសារកំ) និងមិនត្រូវបក់បុសសំណាប
- សម្រាប់ដីមិនស្អែកមានជីជាតិ ចន្ទាន់គុម្ភពី ២០ស.ម x ២០ស.ម
- សម្រាប់ដីសំបុរាណីជាតិ ចន្ទាន់គុម្ភ ២៥ ស.ម x ២៥ ស.ម ឬ ៣០ ស.ម x ៣០ ស.ម។




ការបង្រៀនបន្ទាន់ ហ.ន.ន នហស៊ន្តូវ VVOB



៦. ការប្លែងប្រព័ន្ធលើលាងសិតិ

(ត្រប់ត្រងដីជាតិ យកដីធម្យជាតិ ជាមួលផ្ទានត្រីខេះ)



៧. នគរបាលប្រចាំឆ្នាំ

(ផ្តល់ទីក្រប់ក្រាន់ ពង្រីរបន្ទាន់ បាយដំណាក់កាល)

- ក្នុងដំណាក់កាលសំណាបត្វរទុកធ្វើម៉ា ពី ១-៥ស.ម
- ដំណាក់កាលលួយតាមសំណាក់កាលសំណាក់កាលដែលធ្វើការឡើង
- ដំណាក់កាលលួយតាមសំណាក់កាលដែលធ្វើការឡើង

ហេតាចណាស់ពី ៥-១០ ស.ម ។



ជ. នាយកដៃប្រតិបត្តិនទាននាយកដៃប្រតិបត្តិ

(វិធានចម្លៃ: អនុវត្តន៍ពខ្លះ ការពារដំណាំ)

គ. ស្វែរជំប្រើ







- ត្រូវសំភាពត្រាប់រួមនៃប្រព័ន្ធជួយបានស្ថាត ផលត្រាប់ស្ថូវថ្មីជំងឺ ។
- ឈរបច្ចេកវិទ្យាល័យ និងរាយស្ថើ ។
- ធ្វើស្ថូវបំផុតនឹងយ៉ាងតិចប្រព័ន្ធ បែងចែក ដោយដែល ប្រុបករណ៍ធ្វើស្ថូវ ។

២. វិវាទនៃខាងក្រោម

ជំងឺអុចត្រាត







ជំងឺល្អយស្រទបស្ថើក



ជំងឺប្បស


ន. សត្វបំឆោរុដីជារំបូកទសំទាល់



ជង្ហរបំពេងកាត់ស្ទឹក



ជាមួយរដ្ឋ

រមសំបុត្រិនីរឿងអីម




សង្កែចខ្សោ





សេដ្ឋកិច្ចប្រយោជន៍សំខាន់ៗនូវប្រព័ន្ធសិល្បៈរាល់ជាតិ






ស្រីងតោក



ស្រីងមុលបី



សត្វកន្លឹយពីរ



សត្វទាសរូបយោលអ៊ូអូឌីក



ប្រើងទឹកត្បូច



ប្រើងទឹកពេះកំប៉ែង



ប្រើងទឹកដើងវែង



ប្រភេទម៉ាល់ចាកសុំត



ក្រោមផ្លូវយកឆ្នាំង



៦. រាយប្រចុងជន និងភាពទូទាត់

(ប្រព័ន្ធស្រីដែលទុក សំងគល់មរម្យ ទុកដាក់ត្រីមត្រីវ)

ក. ការប្រមូលផល

- នៅពេលស្រីទុក ៨០-៩៥ ភាតរយ ពេលតីនៅក្នុងដៅស្រែមានពណិលើងទុក
- ក្រាយពេលចេញផ្លាចាមពី ៣០-៣៥ថ្ងៃ



២. ការទុកដាក់ពួជ

- ធ្វើកំបន រូចមានសំណើមត្រាប់ពី ១៨-២៥^០
- សំណើមត្រាប់ដោលល្អ គិចន្ទោះពី ១២-១៤^០
- ដើម្បីសំង្គតត្រាប់កសិករគួរហាលត្រាប់ឱ្យបាន ២ ថ្ងៃ



2. ការទុកដាក់ពួជ

- គ្រាប់ពួជត្រូវរក្សាទុកក្នុងចង់ស្អាត ដាការលើក្នុរដាក់ក្នុងចង់ប្លាស្ទិច និង រក្សាទុកដោយផ្លូវការតិច្ឆ្រូវចំណី ។
- ត្រូវសរស់រដ្ឋាភសំតាល់លេខាជាពួជ ដើម្បីកំឡុងច្រឡំនៅពេលយកទៅតិច
- ដែលប្រយោជន៍នៃការប្រើពួជសិរិតសំរាប់រាយការណ៍ត្រូវ:
- កាត់បន្ទូយបិរិយាណពួជដែលត្រូវប្រើ (ដោយពួជមានដំណុះខ្សែ) ។



នគរគូល

ពំពោះភារយកពិត្យខ្លួនជាក់ស្តោប៊ែង